



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

ថ្ងៃ ព្រហស្បតិ៍ ៣ កើត ខែ ស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤

រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២០

**សេចក្តីប្រកាសព័ត៌មាន**

**កិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ)**

**នៃវេទិកាវេទនាសហប្រតិបត្តិការផ្នែកឯកជន ដើម្បីបង្កពិនិត្យដោះស្រាយបញ្ហារបស់វិស័យឯកជន**



នៅព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, វេទិកាវេទនាសហប្រតិបត្តិការផ្នែកឯកជន មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) ក្នុងគោលបំណងបន្តពិនិត្យដោះស្រាយបញ្ហាដែលបានលើកឡើងដោយវិស័យឯកជន ។ កិច្ចប្រជុំនេះ ដឹកនាំដោយ**ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាសហប្រធានក្រុម “ឃ” ជាមួយនិងឯកឧត្តម **Bretton G. Scaironi** សហប្រធានក្រុម “ឃ” (ខាងផ្នែកឯកជន) ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័ន ជាសហសេវិកទាំងផ្នែករាជរដ្ឋាភិបាល និង ទាំងវិស័យឯកជន ព្រមទាំងតំណាងសភា-ពាណិជ្ជកម្មកម្ពុជាផងដែរ ។

**ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ** បានរាយការណ៍ជូនអង្គប្រជុំ ស្តីពីវិធានការផ្សេងៗដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ ស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចចំនួន ០៤ ជុំ បន្តបន្ទាប់ សំដៅជួយដល់វិស័យឯកជន និង កម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ ពិសេស ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ជនងាយរងគ្រោះ ក្នុងអំឡុងពេលជម្ងឺកូវីដ-១៩ **ដែលជាកម្មវិធីជំនួយសង្គមមួយប្រកបដោយមហិច្ឆតាមិនធ្លាប់មានពីមុនមក** និង គម្រោងកម្មវិធីសាច់ប្រាក់ពលកម្ម បន្ថែមលើកម្មវិធីជំនួយសង្គមដែលមានស្រាប់នោះ ។

**ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ** ក៏បានធ្វើការគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម “ឃ”) តែងតែដោះស្រាយបាននូវបញ្ហាជាច្រើន ដែលសុទ្ធតែជាកង្វល់របស់វិស័យឯកជន ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងពេលកន្លងមក ហើយតាមរយៈយន្តការភាពជាដៃគូគយ-ផ្នែកឯកជន និង យន្តការក្រុមការងារផ្នែកពន្ធដារ និង វិស័យឯកជន បញ្ហាមួយចំនួនក្នុងកម្រិតពាក់ព័ន្ធបច្ចេកទេសរបស់ក្រុមការងារ (ឃ) តែងត្រូវបានពិនិត្យ និង សម្របសម្រួលដោះស្រាយ, ហើយបញ្ហាមួយចំនួនទៀតដែលនៅមិនទាន់អាចស្វែងរកនូវដំណោះស្រាយនៅក្នុងកម្រិតក្រុមការងារបច្ចេកទេសទាំងពីរ ជាពិសេសបញ្ហាពាក់ព័ន្ធលើបរិយាកាសវិនិយោគ ធុរៈកិច្ចរបស់វិស័យឯកជន នឹងត្រូវដាក់បញ្ចូលក្នុងរបៀបវារៈរបស់ក្រុមការងារ (ឃ) ដើម្បីប្រជុំពិនិត្យ និង ដោះស្រាយ ។

ជាក់ស្តែង, របៀបវារៈចំនួន ៥ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរបស់ក្រុម “យ” លើកនេះ ដើម្បីឱ្យខាងភាគី រាជរដ្ឋាភិបាលឆ្លើយតប បំភ្លឺ និង ដោះស្រាយ រួមមាន៖ ១. អត្រាការប្រាក់លើប្រាក់កម្ចីរវាងបុគ្គលទាក់ទិននានា, ២. ការ អនុវត្តអនុក្រឹត្យលេខ ៧៩ អនក្រ.ប្រក ចុះថ្ងៃទី ១ ខែ មិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងពិន័យអន្តរការណ៍ចំពោះអំពើល្មើស ទៅនឹងច្បាប់ស្តីពីគណនេយ្យ និង សវនកម្ម, ៣. ការលើកទឹកចិត្ត SMEs ចំពោះវិស័យអាទិភាព, ៤. ការចុះបញ្ជីសមាគម អាជីវកម្មបរទេសនៅកម្ពុជា និង ៥. ការតម្កល់ប្រាក់ចំនួន ៣០០០ ដុល្លារសម្រាប់ការចូលមកកម្ពុជា ។

ជាលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុម “យ” ទទួលបានដំណោះស្រាយសមស្របទៅតាមចំណុចនីមួយៗ ក្នុងនោះមាន៖

**១. អត្រាការប្រាក់លើប្រាក់កម្ចីរវាងបុគ្គលទាក់ទិននានា៖**

ផ្នែកឯកជនបានស្នើឡើងថា ក្រោមអត្រាការប្រាក់ទីផ្សារដែលបានផ្សព្វផ្សាយ បុគ្គលទាក់ទិននឹងមានសេរីភាព ក្នុងការសម្រេចថាតើការប្រាក់ណាខ្លះដែលងាយស្រួលសម្រាប់ជាប្រយោជន៍នៃសហគ្រាសរបស់ខ្លួន លុះត្រាតែខ្លួនរក្សា ទុកនូវឯកសារច្បាប់លាស់អំពីឥណទាន ឬបុរេប្រទានសាច់ប្រាក់ដែលខ្លួនធ្វើកិច្ចសន្យារួមគ្នា ។ សេរីភាពនេះគួរមានចែង ច្បាប់នៅក្នុងសារាចរណែនាំលេខ ៤៩០៩ ឬប្រកាសបន្ថែម ក្នុងរបៀបដូចគ្នាដែលសេរីភាពនេះ មានចែងយ៉ាងច្បាស់ នៅក្នុងសេចក្តីណែនាំលេខ ១៥១ សម្រាប់បុគ្គលមិនទាក់ទិន ។

បន្ទាប់ពីកិច្ចពិភាក្សា, សំណើនេះនឹងត្រូវយកទៅបន្តពិភាក្សារកដំណោះស្រាយថ្នាក់ការងារបច្ចេកទេស ដែល មានសមាសភាពពីអគ្គនាយកដ្ឋានពន្ធដារ និង តំណាងវិស័យឯកជន ដើម្បីគិតគូរក្នុងក្របខណ្ឌ/យន្តការរួម សំដៅធានា ដោះស្រាយបញ្ហាប្រឈមរួមរបស់វិស័យឯកជន និង បន្តកែលម្អបរិកាសវិនិយោគរបស់ផ្គុំជន ហើយក្រុមការងារបច្ចេកទេស នេះត្រូវរាយការណ៍អំពីវឌ្ឍនភាពជូនអង្គប្រជុំវិញក្នុងវេទិកាលើកក្រោយ ។

**២. ការអនុវត្តអនុក្រឹត្យលេខ ៧៩ អនក្រ.ប្រក ចុះថ្ងៃទី ១ ខែ មិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងពិន័យអន្តរការណ៍ ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និង សវនកម្ម៖**

តំណាងផ្នែកឯកជនបានស្នើសុំរយៈពេលអនុគ្រោះមួយ (១) ឆ្នាំ ដើម្បីអនុញ្ញាតឱ្យវិស័យឯកជនមានលទ្ធភាព និង ពេលវេលាគ្រប់គ្រាន់ក្នុងការកែប្រែឬផ្លាស់ប្តូរកម្មវិធីគណនេយ្យដែលអាចប្រើប្រាស់ភាសាខ្មែរ ។ ចំណែកឯការកត់ត្រា គណនីដូចជាការចុះបញ្ជីគណនី ការកត់ត្រា និង ការកត់ត្រាប្រតិបត្តិការចូលប្រព័ន្ធគណនេយ្យ និង អាចប្រើច្រើនភាសា ដូចជា ភាសាអង់គ្លេស និង ភាសាខ្មែរ រួមទាំងការប្រើប្រាស់រូបិយប័ណ្ណចំរុះ ដូចជា ដុល្លារអាមេរិក និង ប្រាក់រៀល ។

ឆ្លើយតបករណីនេះ, សហប្រធានអង្គប្រជុំបានណែនាំ និង ផ្តល់ជាគោលការណ៍ទៅក្រុមប្រឹក្សាជាតិគណនេយ្យ ដើម្បីផ្តល់ភាពទន់ភ្លន់ដល់វិស័យឯកជនក្នុងការអនុវត្តច្បាប់ស្តីពីគណនេយ្យ និង សវនកម្ម ដែលត្រូវបានដាក់ឱ្យចូលជា ធរមាន ។ ទន្ទឹមនឹងនេះ, សហប្រធានអង្គប្រជុំបានសម្រេចផ្តល់រយៈពេលអនុគ្រោះមួយ (១) ឆ្នាំ ដើម្បីទុកពេលឱ្យ វិស័យឯកជនសម្រាប់ត្រៀមខ្លួន មុននឹងអនុវត្តពិន័យអន្តរការណ៍ ។ ដំណោះស្រាយនេះ ត្រូវបានវិស័យឯកជនបាន សំដែង នូវអំណរសាទរចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ភាពទន់ភ្លន់ជាច្រើនដល់វិស័យឯកជន ជាពិសេស បានពន្យារពេលអនុវត្តពិន័យអន្តរការណ៍រយៈពេលមួយ (១) ឆ្នាំ នេះ ។

**៣. ការលើកទឹកចិត្ត SMEs ចំពោះវិស័យអាទិភាព៖**

តំណាងផ្នែកឯកជនបានស្នើសូមអគ្គនាយកដ្ឋានពន្ធដារ ក្នុងការដាក់ចេញជាលិខិតណែនាំ ដើម្បីបញ្ជាក់ឱ្យ បានច្បាស់លាស់ពីប្រភេទឯកសារគណនេយ្យ និង ឯកសារពាក់ព័ន្ធផ្សេងៗ (ដូចជា៖វិក្កយបត្រ បង្កាន់ដៃបង់ និងទទួល ប្រាក់ សក្ខីបត្រចុះបញ្ជី ។ល។) ដែលសហគ្រាស SMEs គួរមាន និង គួររៀបចំដើម្បីទទួលបានការលើកទឹកចិត្ត ។

ឆ្លើយតបករណីនេះ, សហប្រធានអង្គប្រជុំបានស្នើឱ្យក្រុមប្រឹក្សាជាតិគណនេយ្យ និង អគ្គនាយកដ្ឋានពន្ធដារ ដើម្បីសហការគ្នារៀបចំជាសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលផ្សេងៗដើម្បីបញ្ជាក់ការយល់ដឹងដល់វិស័យឯកជនពាក់ព័ន្ធ នឹងគោលការណ៍និងស្តង់ដារគណនេយ្យ និងវិធាននៃការធ្វើសវនកម្ម ដើម្បីធានាបាននូវតម្លាភាព និង គណនេយ្យភាព។

**៤. ការចុះបញ្ជីសមាគមអាជីវកម្មបរទេសនៅកម្ពុជា៖**

លោក **Bretton G. Scaironi** សហប្រធានក្រុម យ បានលើកឡើងថាមានសមាគមអាជីវកម្មបរទេសមួយ ចំនួន (ដូចជា៖សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា សភាពាណិជ្ជកម្មអូស្ត្រាលីនៅកម្ពុជា សភាពាណិជ្ជកម្មអន្តរជាតិនៃ កម្ពុជា សមាគមន៍អាជីវកម្មជប៉ុននៅកម្ពុជា ។ល។) មានបំណងចុះបញ្ជីអាជីវកម្មដោយស្របច្បាប់នៅក្នុងព្រះរាជាណា- ចក្រកម្ពុជា ប៉ុន្តែនៅក្រោមប្រព័ន្ធបច្ចុប្បន្ននេះ គឺមិនអាចទទួលបានការចុះបញ្ជីឡើយ ។

បន្ទាប់ពីស្តាប់ការបកស្រាយរបស់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ សហប្រធានអង្គប្រជុំបានស្នើឱ្យតំណាង ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធទាំង ៤ គឺ៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ, ក្រសួងមហាផ្ទៃ, ក្រសួង ពាណិជ្ជកម្ម និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជួបពិភាក្សាជាមួយតំណាងខាងវិស័យឯកជន ជាពិសេស តំណាង សមាគម អាជីវកម្មបរទេសក្នុងការពិភាក្សាស្វែងរកដំណោះស្រាយ និង នីតិវិធីដែលសមស្រប ។ ក្នុងតំណាក់កាល អន្តរកាល សហប្រធានអង្គប្រជុំ បានស្នើឱ្យបន្តអនុវត្តនីតិវិធីនិងយន្តការដែលមានស្រាប់ តាមរយៈការចុះបញ្ជីនៅ ក្រសួងពាណិជ្ជកម្ម និង អគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្តល់ការសម្រួលដល់ការចុះបញ្ជីសមាគមអាជីវកម្មបរទេស រហូត ដល់មានការដាក់ចេញនូវនីតិវិធីថ្មីដែលសមស្របណាមួយ ។

**៥. ការគ្រប់គ្រងប្រាក់ចំនួន ៣០០០ ដុល្លារសម្រាប់ការចូលមកកម្ពុជា៖**

សហប្រធានអង្គប្រជុំ បានសំដែងការសាទរចំពោះផ្នែកឯកជន ដែលបានស្វាគមន៍ចំពោះវិធានការទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ជាពិសេស ក្នុងរយៈពេលថ្មីៗកន្លងមកនេះ និង បានថ្លែងអំណរគុណដល់ វិស័យឯកជន ដែលបានផ្តល់នូវប្រតិកម្មភ្លាមៗដល់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហាប្រឈមទាំងឡាយ ក្នុងស្ថានភាព វិបត្តិដែលបណ្តាលពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ បង្កឡើងដោយជំងឺកូវីដ-១៩ នេះ ។ សហប្រធានអង្គប្រជុំបានគូស បញ្ជាក់ផងដែរថា មុនចាត់វិធានការទាំងនោះ ក្រុមការងារបានធ្វើការពិគ្រោះយោបល់ជាមួយវិស័យឯកជន ដើម្បីធានា ថា វិធានការទាំងឡាយដែលបានដាក់ចេញ អាចឆ្លើយតបតាមតម្រូវការផ្សេងៗ អាជីវកម្មរបស់ផ្នែកឯកជន ដោយមិន ធ្វើឱ្យមានផលអាក្រក់មកលើសង្គមជាតិ, ធានាបានការងារធ្វើ, អាជីវកម្មដំណើរការ, ធានាកំណើនសេដ្ឋកិច្ច, ចំណូល របស់ប្រជាពលរដ្ឋ, ធ្វើឱ្យវិនិយោគិន និង ធុរជនថ្មីៗទៀតមើលឃើញកម្ពុជា ជាទៅតាំងសម្រាប់ធ្វើការវិនិយោគប្រកប ដោយសក្តានុពល ហើយបន្តចូលមកកម្ពុជា ក្នុងស្ថានភាពឈ្នះ-ឈ្នះ ដែលធ្វើឱ្យកម្ពុជាក៏ទទួលបានផលប្រយោជន៍ ធុរជនក៏ទទួលបានផលប្រយោជន៍ និង ប្រជាជនក៏ទទួលបានផលប្រយោជន៍ ។ អំពីការស្នើសុំលិខិតធានា រាជរដ្ឋាភិបាលបានសម្រេចថា ដាក់អនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយមាន Platform ឱ្យដំណើរការតាម តំណរភ្ជាប់ក្នុងគេហទំព័ររបស់ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ទាំងការស្នើសុំ និង អនុម័ត ដើម្បីឱ្យលឿនលឿនរយៈពេល ត្រឹមតែមួយថ្ងៃ ដែលនឹងត្រូវអនុវត្តនៅដើមសប្តាហ៍ក្រោយនេះ ។

